



**កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវា
ប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)**

**សេចក្តីណែនាំសម្រាប់ការអំពាវនាវឱ្យដាក់សំណើបន្ទាញពីចំណាប់
អារម្មណ៍**



ឈ្មោះកម្មវិធី	កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)
យន្តការផ្តល់ហិរញ្ញប្បទាន	យន្តការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្មវិធី ACCESS (ហៅកាត់ថា CIM)
សមាសភាគគោលដៅរបស់កម្មវិធី ACCESS	<ul style="list-style-type: none"> • លទ្ធភាពទទួលបានសេវាសម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ • លទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព
កាលបរិច្ឆេទ និងពេលវេលាបិទការដាក់សំណើ	នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា)
បែបបទនៃការដាក់សំណើ	<ul style="list-style-type: none"> • ឯកសារអេឡិចត្រូនិកតាម៖ cim@accesscambodia.org • ដាក់ជាក្រដាស៖ នៅការិយាល័យ ACCESS អគារអានីណា ជាន់ទី៣ បន្ទប់លេខ២៤០ ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម	អ៊ីមែល៖ cim@accesscambodia.org
កាលបរិច្ឆេទ និងពេលវេលាបិទលែងទទួលសំណួរ	នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ត្រឹមម៉ោង ០៥:០០រសៀល (ម៉ោងនៅកម្ពុជា)
កិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍	<ul style="list-style-type: none"> • នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ (ទីកន្លែងជាក់លាក់នឹងបញ្ជាក់តាមក្រោយ) • សម្រាប់ការចូលរួមរបស់លោក/លោកស្រីសូមផ្តល់ព័ត៌មានមកកាន់៖ cim@accesscambodia.org

I. សាវតារ

កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ហៅកាត់ថា ACCESS) គឺជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ ក្នុងរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ថវិកាចំនួន១៥លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនដែលមានពិការភាព និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្មវិធី ACCESS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រលើការងារសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ននៅក្នុងតំបន់។

កម្មវិធី ACCESS ប្រើប្រាស់សមិទ្ធផលនិងមេរៀនដែលទទួលបានពីកិច្ចសហការរវាងរដ្ឋាភិបាលអូស្ត្រាលី រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកដែលមានរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ លើការផ្តល់សេវានិងការធ្វើកំណែទម្រង់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលមានពិការភាពឬរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។ កម្មវិធីនេះនឹងចូលរួមចំណែកដល់លទ្ធផលដូចខាងក្រោម៖

សម្រាប់ជនមានពិការភាព៖

- ទទួលបានការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច។
- មានលទ្ធភាពចូលរួម និងឧបត្ថម្ភដល់គ្រួសារ សហគមន៍ និងជីវិតនយោបាយ។
- មានបទពិសោធន៍នឹងការរើសអើងតិចជាងមុន។
- មានការប្រសើរឡើងផ្នែកសតិអារម្មណ៍ពីតម្លៃខ្លួនឯង ទំនុកចិត្ត និងឯករាជ្យភាព។

សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖

- មានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានគុណភាពដោយរួមបញ្ចូលទាំងការគាំទ្រពេញលេញ ការថែទាំបួស ការព្យាបាលបន្ទាន់ និងការធ្វើកោសល្យវិច័យ។

- មានលទ្ធភាពទទួលបានការការពារផ្នែកផ្លូវច្បាប់ដែលគិតពីសិទ្ធិជនរងគ្រោះជាចម្បង រួមទាំងមានគណនេយ្យភាពចំពោះជនល្មើស។
- មានលទ្ធភាពទទួលបានការសម្របសម្រួលផ្នែកសេវាសង្គមផ្សេងទៀតរួមមាន ការទទួលបានព័ត៌មានចាំបាច់នៅពេលមានវិបត្តិ ទីជម្រកសុវត្ថិភាព ការគាំទ្រផ្នែកផ្លូវចិត្តសង្គម និងជំនួយជាសម្ភារ។

កម្មវិធី ACCESS បានទទួលស្គាល់អំពីការវិវត្តរបស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំណើនក្នុងការទទួលបានមូលនិធិពីវិស័យសាធារណៈ និងឯកជន។ កម្មវិធីនេះធ្វើការងារជាមួយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ។ ការងារនេះរួមបញ្ចូលទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព តាមរយៈការពង្រឹង ការសម្របសម្រួល ការគ្រប់គ្រង ការធ្វើផែនការ និងការធ្វើរបាយការណ៍ ដែលមានលក្ខណៈសមស្របជាមួយនឹងអាទិភាពរបស់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

កម្មវិធី ACCESS គឺផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាព អ្នកផ្តល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងលើការផ្តល់សេវាដល់ជនមានពិការភាព និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយនិរន្តរភាព។ សេវាមួយចំនួនសម្រាប់ជនមានពិការភាព រួមមាន សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងសេវាកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ សម្រាប់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កម្មវិធី ACCESS នឹងផ្តោតលើសេវាថែទាំសុខភាព សេវាការពារផ្លូវច្បាប់ និងសេវាផ្នែកសង្គមសំខាន់ៗផ្សេងទៀត និងការគាំទ្រដល់កិច្ចសម្របសម្រួលពហុវិស័យក្នុងការផ្តល់សេវា។

ការរំពឹងទុកសំខាន់ៗនៃលទ្ធផលបញ្ចប់នៃកម្មវិធី៖

- រាជរដ្ឋាភិបាលធ្វើផែនការ និងប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពក្នុងការគាំទ្រសេវាសម្រាប់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមការរំណនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

- រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជនពង្រីកវិសាលភាព ពង្រឹងគុណភាព និងបរិយាបន្នក្នុងការផ្តល់សេវាដល់ជនមានពិការភាព និងស្ត្រីរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយនិរន្តរភាព។

II. គោលបំណង - យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង

យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង (ហៅកាត់ថា CIM) របស់កម្មវិធី ACCESS គឺ ជាទម្រង់ការសម្រាប់ផ្តល់ហិរញ្ញប្បទានរបស់កម្មវិធី ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រឱ្យអង្គការ ព័ន្ធនានា អាចចូលរួមចំណែកក្នុងការអនុវត្ត NAPVAW និង NDSP។

អង្គការស្ថាប័នដែលនឹងត្រូវជ្រើសរើស អាចជាទីភ្នាក់ងារសហប្រជាជាតិ អង្គការក្រៅរដ្ឋា ភិបាលអន្តរជាតិនិងជាតិ អង្គការជនពិការ (DPO) និងស្ថាប័នវិស័យឯកជន រួមទាំងគ្រឹះស្ថានសិក្សា ស្រាវជ្រាវ។

ដំណើរការនៃយន្តការនេះមានពីរដំណាក់កាល ដោយដំហានដំបូង អង្គការស្ថាប័នដែលមាន ចំណាប់អារម្មណ៍នឹងត្រូវបានអញ្ជើញឱ្យផ្តល់នូវសំណើបង្ហាញពីចំណាប់អារម្មណ៍ (Expression of Interest)។ អង្គការស្ថាប័នដែលត្រូវបានជ្រើសរើសក្នុងដំណាក់កាលនេះត្រូវបានអញ្ជើញឱ្យមកចូល រួមក្នុងដំណើរការកសាងផែនការសកម្មភាពរួមនិងសហការគ្នា និងទទួលបានការគាំទ្រក្នុងការរៀបចំ សំណើពេញលេញ (Full Proposal) របស់ពួកគេ។

យន្តការវិនិយោគដែលមានភាពប្រកួតប្រជែង ប្រព្រឹត្តទៅតាមរយៈការប្រកាសបើកចំហ។ រាល់សំណើបង្ហាញពីចំណាប់អារម្មណ៍នឹងត្រូវពិនិត្យដោយក្រុមការងារនៃកម្មវិធី ACCESS និងសំណើ បង្ហាញពីចំណាប់អារម្មណ៍ដែលបានសម្រាំងយកនឹងត្រូវបានដាក់ពិន្ទុដោយក្រុមការងារផ្នែកយន្តការ វិនិយោគដែលមានភាពប្រកួតប្រជែង។

បទអន្តរាគមន៍សំខាន់ៗនៃកម្មវិធីACCESS នឹងមានលក្ខណៈស្របគ្នាជាមួយនឹងអាទិភាព របស់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព។

អាទិភាពចម្បងៗសម្រាប់ការងារផ្នែកពិការភាព និងការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេន ឌ័រ ត្រូវបានកំណត់ឃើញតាមរយៈកិច្ចពិភាក្សាជាមួយនឹងសមភាគីរដ្ឋាភិបាលសំខាន់ៗនៃកម្មវិធី ACCESS និងតាមរយៈការប្រឹក្សាយោបល់ជាមួយដៃគូពាក់ព័ន្ធ។

កម្មវិធី ACCESS នឹងផ្តល់ការគាំទ្រដល់ការអនុវត្តសកម្មភាពចម្បងៗដែលនឹងជួយដល់ការបង្កើតនូវភស្តុតាងជាមូលដ្ឋានសម្រាប់ការរៀបចំនយោបាយ ផែនការ និងបទអន្តរាគមន៍សម្រាប់វិស័យ GBV និងពិការភាព។ ការគាំទ្រដល់កិច្ចអន្តរាគមន៍ផ្សេងៗរបស់កម្មវិធីACCESS នឹងកសាងសមត្ថភាពផ្នែកខាងក្នុងរបស់អ្នកផ្តល់សេវារដ្ឋដើម្បីពង្រីកនូវអភិក្រមប្រកបដោយភាពជោគជ័យ និងអនុវត្តនូវបទដ្ឋានដែលមានស្រាប់។ កម្មវិធី ACCESS ក៏នឹងអាចដោះស្រាយផងដែរនូវភាពចន្លោះប្រហោងរយៈពេលខ្លីក្នុងការផ្តល់សេវាពីសំណាក់រាជរដ្ឋាភិបាល ជាលក្ខណៈអភិក្រមអន្តរកាលជាមួយនឹងការអនុវត្តនូវយុទ្ធសាស្ត្រច្បាស់លាស់ប្រកបដោយនិរន្តរភាព។

បេក្ខជនដែលអាចដាក់សំណើបាន៖

លក្ខណៈវិនិច្ឆ័យកំណត់ពីភាពសមស្របសម្រាប់ទទួលបានជំនួយពីយន្តការ CIM មានលក្ខណៈទូលំទូលាយ និងបើកចំហចំពោះអង្គការស្ថាប័នជាច្រើនប្រភេទ ដូចជា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងជាតិ អង្គការជនពិការ (DPO) ទីភ្នាក់ងារសហប្រជាជាតិ និងស្ថាប័នវិស័យឯកជន។ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ មានសិទ្ធិដាក់ពាក្យស្នើសុំបាន ដោយសហការជាមួយនឹងអង្គការសង្គមស៊ីវិល និង/ឬអង្គការជនពិការក្នុងស្រុក និងត្រូវបង្ហាញពីបំណងជំរុញឱ្យមានការចូលរួមសហការពីស្ថាប័នរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។ ទីភ្នាក់ងារសហប្រជាជាតិ ក៏មានសិទ្ធិដាក់ពាក្យស្នើសុំជំនួយផងដែរ បើទោះបីជាការរៀបចំកិច្ចសន្យានឹងត្រូវធ្វើឡើងដោយផ្ទាល់ជាមួយនឹងក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី (DFAT) យ៉ាងណាក៏ដោយ។ បេក្ខជនត្រូវតែបានចុះបញ្ជីការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។

អង្គការស្ថាប័នដាក់ពាក្យសុំថវិកាគាំទ្រដែលជាអ្នកនាំមុខគេ ក៏អាចជាដៃគូជាមួយអង្គការស្ថាប័នផ្សេងទៀតដែលដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍បានដែរ។ អង្គការស្ថាប័នណាមួយដែលបានដាក់ពាក្យសុំថវិកាគាំទ្រក៏អាចជាដៃគូជាមួយអង្គការស្ថាប័នផ្សេងទៀតក្នុងការដាក់សំណើលើសពីមួយផងដែរ។

គម្រោង/សកម្មភាពដែលអាចស្នើសុំការគាំទ្រពីកម្មវិធី ACCESS

សកម្មភាពរបស់កម្មវិធី ACCESS នឹងចូលរួមបំពេញបន្ថែម និងចូលរួមពង្រឹងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងវិស័យGBV និងពិការភាព។ ក្នុងបរិបទដែលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលអន្តរកាលនៃការវិវត្តផ្នែកសេដ្ឋកិច្ច គឺមានការទទួលស្គាល់ដែលថា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអនុវត្តនូវសេវាសំខាន់ៗសម្រាប់ជនងាយរងគ្រោះនឹងមានការកើនឡើងជាបន្តបន្ទាប់

តាមរយៈថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នោះការផ្តល់មូលនិធិតាមរយៈCIM របស់កម្មវិធីACCESS នឹងមិនផ្តោតលើការគាំទ្រដល់ការផ្តល់សេវាដោយផ្ទាល់នោះទេ ប៉ុន្តែនឹងគាំទ្រដល់គម្រោងបង្ហាញ (Demonstration) និងសកម្មភាពសំខាន់ៗដែលចូលរួមបំពេញបន្ថែមធនធានរបស់រាជរដ្ឋាភិបាល កម្ពុជា។

ដើម្បីទទួលបានការឱ្យតម្លៃពីការផ្តល់មូលនិធិតាមរយៈCIM រាល់សំណើបង្ហាញពីចំណាប់ អារម្មណ៍ទាំងឡាយត្រូវតែឆ្លើយតបយ៉ាងជាក់លាក់ទៅនឹងលទ្ធផលចុងបញ្ចប់កម្មវិធីមួយឬទាំងពីរ (សូមមើលសេចក្តីពិពណ៌នាអំពីកម្មវិធី ACCESS ក្នុងឧបសម្ព័ន្ធទី ១) និងមានភាពស្របគ្នាជាមួយ នឹងអាទិភាពនៃការងារផ្នែកពិការភាពនិងផ្នែកGBV ក៏ដូចជាចូលរួមចំណែកដោយផ្ទាល់ដល់ការអនុវត្ត NDSP និងNAPVAW។

សកម្មភាពដែលត្រូវបានកំណត់ រួមមាន៖

- ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងឧបករណ៍ដែលមានលក្ខណៈអនុវត្ត ដើម្បីគាំទ្រដល់ ការប្រតិបត្តិសេចក្តីណែនាំ និងបទដ្ឋានដែលមានស្រាប់។
- ផ្តល់ជាជំនួយបច្ចេកទេស វគ្គបណ្តុះបណ្តាល ការកសាងសមត្ថភាព ការបង្កើត និងឬការ បង្កាត់បង្រៀនដោយផ្ទាល់ដល់អ្នកផ្តល់សេវា ឬដល់ក្រសួងស្ថាប័នរដ្ឋាភិបាលដែលទទួល បន្ទុកក្នុងការសម្របសម្រួលការងារផ្នែកGBV និងផ្នែកពិការភាព។
- ការអនុវត្តសកម្មភាពសំខាន់ៗក្នុងគោលបំណងបង្ហាញពីអភិក្រមប្រកបដោយភាព ជោគជ័យ និងកសាងជាកស្តុតាងសម្រាប់ការរៀនរកធនធាន ការធ្វើផែនការ និងការ វិភាជន៍ថវិកា។
- ការសិក្សាស្រាវជ្រាវ និងការអង្កេត។
- ការផ្តល់សេវាដោយផ្ទាល់ តែក្នុងលក្ខណៈវិតត្យិក សម្រាប់ផ្នែកដែលនៅមានភាពចន្លោះ ប្រហោង។

បទអន្តរាគមន៍ជាអាទិភាពសម្រាប់ផ្នែកពិការភាព និងផ្នែកGBV ត្រូវបានកំណត់ក្នុងកំឡុង ពេលនៃការចាប់ផ្តើមកម្មវិធី ដោយមានការប្រឹក្សាយោបល់ជាមួយក្រុមការងារនៃផ្នែកទាំងពីររបស់កម្ម វិធីACCESS។ បទអន្តរាគមន៍ទាំងនេះ មានបង្ហាញនៅក្នុងក្នុងឧបសម្ព័ន្ធទី ២ ជាមួយនឹងសកម្មភាព ដែលត្រូវបានកំណត់សម្រាប់CIM។

អង្គការ ស្ថាប័នដែលដាក់ពាក្យត្រូវបានលើកទឹកចិត្តឱ្យស្នើឡើងនូវបទអន្តរាគមន៍ដែលគ្របដណ្តប់ទាំងពីរផ្នែក (ពិការភាព និងGBV)។ សំណើបង្ហាញពីចំណាប់អារម្មណ៍អាចរួមបញ្ចូលបទអន្តរាគមន៍អន្តរសកម្មភាព ដូចជា ការគាំទ្រដល់ដំណើរការកសាងផែនការដែលមានស្រាប់នៅថ្នាក់ក្រោមជាតិ ការគាំទ្រដល់យន្តការគណនេយ្យភាពដែលមានស្រាប់ ឬសកម្មភាពទាំងឡាយណាទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ជាដើម។

តំបន់ភូមិសាស្ត្រគោលដៅ

បទអន្តរាគមន៍របស់កម្មវិធីACCESS មានវត្តមាននៅបីកម្រិត ដូចខាងក្រោម៖


កម្រិតជាតិ - ស្ថាប័ននីយកម្ម៖ យន្តការCIM នៃកម្មវិធីACCESS នឹងផ្តល់មូលនិធិដល់សកម្មភាពនៅថ្នាក់ជាតិ ឬសកម្មភាពដែលមានការគ្របដណ្តប់ទូលំទូលាយ។ ការងារនេះរួមមានដូចជាជំនួយផ្នែកបច្ចេកទេសដល់ក្រសួងពាក់ព័ន្ធសម្រាប់ការរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាល ការបង្កើតសេចក្តីណែនាំផ្សេងៗជាលក្ខណៈអនុវត្ត និងឧបករណ៍ផ្សេងៗជួយដល់ការសម្របសម្រួលការអនុវត្តសេចក្តីណែនាំ ឬការបញ្ចប់ និងការផ្សព្វផ្សាយសេចក្តីណែនាំទាំងនោះ ទៅតាមតម្រូវការ។

ខេត្តទាំង១៥ដែលត្រូវបានជ្រើសរើស - ការពង្រឹងនិងការពង្រីកវិសាលភាពបន្ថែម៖

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មការសម្បទា (PRC) ណាមួយនៃPRCទាំង១១ អាចនឹងត្រូវបានជ្រើសរើសក្នុងការទទួលបានការគាំទ្រ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពក្នុងការផ្តល់សេវា។ ទោះជាយ៉ាងណា អាទិភាពនឹងត្រូវបានផ្តល់ដល់PRC ដែលទើបតែផ្ទេរមកមូលនិធិជនពិការ។ ការសម្របសម្រួល និងបណ្តាញនៃការបញ្ជូនទាក់ទងនឹងការងារGBV នឹងត្រូវបានពង្រីកទៅស្រុកថ្មីដែលស្ថិតក្នុងខេត្តអាទិភាពទាំងប្រាំបីនៃក្រសួងកិច្ចការនារី។

ខេត្តគោលដៅទាំងបី - បង្ហាញ

(Demonstrate)៖ យន្តការCIM នឹងផ្តល់ការគាំទ្រដល់បទអន្តរាគមន៍ជាលក្ខណៈគ្រប់ជ្រុងជ្រោយ នៅក្នុងខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាប។



¹ ខេត្តអាទិភាពទាំងប្រាំបីនៃក្រសួងកិច្ចការនារី រួមមាន៖ កំពង់ចាម កំពង់ស្ពឺ កំពង់ធំ ព្រះសីហនុ ព្រះវិហារ ត្បូងឃ្មុំ សៀមរាប និងស្ទឹងត្រែង។

បទអន្តរាគមន៍នេះអាចរួមបញ្ចូលទាំងការគាំទ្រដល់សេវាជាច្រើនប្រភេទសម្រាប់ស្ត្រីរងគ្រោះដោយ GBV (សេវាសុខភាព លទ្ធភាពទទួលបានសេវាផ្លូវច្បាប់ និងសេវាសង្គមជាសារវន្ត) ការផ្តល់ឱកាស រកប្រាក់ចំណូលសម្រាប់ជនមានពិការភាព ការពង្រឹងការផ្សារភ្ជាប់គ្នារវាង សេវាស្តារលទ្ធភាពពលកម្ម និងសហគមន៍ និងភាពប្រមូលផ្តុំកម្លាំងគ្នា (synergies) រវាងបទអន្តរាគមន៍GBV និងបទអន្តរាគមន៍ ពិការភាព។

ខេត្តដែលត្រូវបានជ្រើសរើសគឺ៖ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ ភ្នំពេញ ព្រះ សីហនុ ព្រះវិហារ ព្រៃវែង រតនៈគីរី សៀមរាប ស្ទឹងត្រែង តាកែវ និងត្បូងឃ្មុំ។

ទំហំហិរញ្ញប្បទាននិងរយៈពេល

គម្រោងដែលត្រូវបានស្នើឡើង មានទំហំចន្លោះពី ១០០ ០០០ ដុល្លារអូស្ត្រាលី (AUD) ទៅ ៦០០ ០០០ AUD និងមានរយៈពេលជាអតិបរិមាត្រឹម ២៤ ខែ ជាមួយនឹងថវិកាសរុបចំនួន ៥លាន AUD សម្រាប់ផ្នែកទាំងពីរ។ គម្រោងដែលស្នើឡើងមានរយៈពេលខ្លីជាងនេះ ក៏នឹងត្រូវយកមកធ្វើការ ពិចារណាផងដែរ។ គម្រោងដែលមានរយៈពេលយូរជាង ២៤ ខែ នឹងមិនត្រូវបានយកមកពិចារណា នៅដំណាក់កាលនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយកម្មវិធី ACCESS សូមរក្សាសិទ្ធិធ្វើការ ពិចារណាបន្តការផ្តល់ជំនួយនេះ លើសពីរយៈពេលដែលបានកំណត់នេះ នៅពេលដែលមានការឯក ភាពពីគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS។

តារាងទី ១៖ ការវិភាជន៍ហិរញ្ញប្បទាន

សមសភាគ	ការវិភាជន៍ ថវិកា	ទម្រង់ការ សម្រាប់ធ្វើ ការជ្រើសរើស	ទំហំហិរញ្ញប្បទាន (ប្រហាក់ប្រហែល)	រយៈពេល
លទ្ធភាពទទួល បានសេវា សម្រាប់ស្ត្រីរង គ្រោះដោយអំពើ ហិង្សាទាក់ទងនឹង យេនឌ័រ	២,៥ លាន ដុល្លារអូស្ត្រាលី (AUD)	ដំណើរការបែងចែកជា ពីរដំណាក់កាល ជាមួយនឹងការអំពាវ នាវឱ្យដាក់សំណើជា ចំហ	១០០ ០០០ ទៅ ៦០០ ០០០ AUD	២ ឆ្នាំយ៉ាង យូរបំផុត

លទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព	២,៥ លាន ដុល្លារអូស្ត្រាលី (AUD)	ដំណើរការបែងចែកជាពីរដំណាក់កាល ជាមួយនឹងការអំពាវនាវឱ្យដាក់សំណើជាចំហ	១០០ ០០០ ទៅ ៦០០ ០០០ AUD	២ ឆ្នាំយ៉ាងយូរបំផុត
--	---------------------------------	--	------------------------	---------------------

ការកំណត់ខ្ទង់ចំណាយ

ការចូលរួមភាគទានហិរញ្ញវត្ថុរបស់កម្មវិធី ACCESS ដល់គម្រោងស្នើសុំ មានចំនួនជាអប្បបរមា ត្រឹម ១០០ ០០០ AUD និងចំនួនអតិបរមាត្រឹម ៦០០ ០០០ AUD ។

រាល់ការចំណាយទាំងអស់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការអនុវត្តគម្រោង គឺជា ចំណាយដែលត្រូវបានជ្រើសរើស ក្នុងនោះមាន៖

- ក) ចំណាយលើបុគ្គលិក។
- ខ) ចំណាយលើការអនុវត្តសកម្មភាពរបស់គម្រោង។
- គ) ចំណាយរដ្ឋបាល និងចំណាយផ្សេងៗ ដោយកំហិតត្រឹម ១៥% នៃថវិកាសរុប។
- ឃ) ចំណាយលើការពិនិត្យតាមដាន និងវាយតម្លៃ រួមនឹងការចំណាយលើការស្រាវជ្រាវ។
- ង) ចំណាយសម្រាប់ការធានាឱ្យមានសមភាពយេនឌ័រ និងបរិយាបន្នសង្គមក្នុងការអនុវត្ត។

ខ្ទង់ចំណាយខាងក្រោម **មិនត្រូវបានគាំទ្រឡើយ** សម្រាប់ការទទួលបានថវិកាគាំទ្រតាមរយៈ យន្តការ CIM៖

- ក) ការទូទាត់សេហ៊ុយប្រចាំថ្ងៃ (ថ្លៃអាហារ ស្នាក់នៅ និងធ្វើដំណើរ) ដល់មន្ត្រីសមភាគីរបស់រដ្ឋាភិបាល។
- ខ) ការទិញ និងការជួលដី ឬអគារដែលមានស្រាប់។
- គ) ការជួលឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលជាប់របស់អង្គការស្ថាប័នរួចទៅហើយ។
- ឃ) ថ្លៃសេវាធានារបស់ធនាគារ និងថ្លៃសេវាស្រដៀងគ្នានេះផ្សេងទៀត។
- ង) ថ្លៃសេវាសម្រាប់កម្មសិទ្ធិបញ្ញា។
- ច) តម្លៃរបស់សន្និធិដែលមានស្រាប់ ដែលត្រូវប្រើប្រាស់សម្រាប់ការអនុវត្តគម្រោង

- ឆ) ចំណាយពាក់ព័ន្ធនឹងការរៀបចំសំណើបង្ហាញពីចំណាប់អារម្មណ៍ ឬការដាក់ឯកសារបន្តបន្ទាប់ ជាផ្នែកមួយនៃដំណើរការនេះ ឬសម្រាប់ឆ្លើយតបទៅនឹងការអំពាវនាវផ្សេងទៀត របស់កម្មវិធី ACCESS នាពេលអនាគត។
- ជ) ចំណាយពាក់ព័ន្ធនឹងការទាក់ទាញ ឬការស្នើសុំមូលនិធិពីប្រភពផ្សេងទៀត។
- ឈ) ចំណាយពាក់ព័ន្ធនឹងគម្រោងស្រាវជ្រាវរយៈពេលវែង។

កម្មវិធីនេះ រក្សាសិទ្ធិបដិសេធមិនរ៉ាប់រងចំណាយផ្សេងទៀត ដែលត្រូវបានបញ្ចូលទៅក្នុងថវិកា ហើយដែលត្រូវបានចាត់ទុកថា មិនមានភាពពាក់ព័ន្ធ ឬមិនស្របទៅតាមគោលនយោបាយ ឬអាទិភាពរបស់កម្មវិធី និង/ឬ របស់ DFAT។


សហមូលនិធិ

នេះគឺជាការអំពាវនាវដោយចំហឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ ដែលមានភាពប្រកួតប្រជែង ដើម្បីទទួលបានថវិកាជំនួយដែលមិនអាចបង្វិលសងវិញបាន ដោយផ្ដោតលើអង្គការស្ថាប័នដែលអាចបំពេញទៅតាមលក្ខណៈវិនិច្ឆ័យសមស្រប។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាបដិភាគ ដល់ការអនុវត្តគម្រោងដែលត្រូវបានស្នើឡើង។ ការរួមបដិភាគនេះ អាចធ្វើឡើងជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ និងអាចមានប្រភពពីមូលនិធិដែលមានស្រាប់ ឬប្រភពខាងក្រៅបន្ថែមទៀត។

សូមរៀបរាប់លម្អិតពីចំនួន (ឬចំនួនសមមូល) និងប្រភពនៃការរួមបដិភាគពីអង្គការស្ថាប័នរបស់អ្នក សម្រាប់ការអនុវត្តគម្រោងដែលត្រូវបានស្នើឡើងក្នុងសំណើបង្ហាញពីចំណាប់អារម្មណ៍នេះ។

III. ដំណើរការនៃការដាក់ពាក្យសុំ

នីតិវិធីសម្រាប់ធ្វើសំណើបង្ហាញពីចំណាប់អារម្មណ៍ និងការជ្រើសរើសសំណើបង្ហាញពីចំណាប់អារម្មណ៍ (EoIs)



កាលវិភាគ (បណ្តោះអាសន្ន)

ល.រ	សកម្មភាព	កាលវិភាគ
១	ការផ្សព្វផ្សាយការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ (EoIs)	ថ្ងៃទី ២១ ខែ មីនា
២	កិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍	ថ្ងៃទី ០៤ ខែ មេសា
៣	កាលបរិច្ឆេទផុតកំណត់សម្រាប់ធ្វើសំណួរទៅកាន់ក្រុមការងាររបស់កម្មវិធី ACCESS	ថ្ងៃទី ០៨ ខែ មេសា

៤	កាលបរិច្ឆេទកំណត់សម្រាប់ឱ្យ ACCESS ឆ្លើយតបចំពោះសំណួរនានា	ថ្ងៃទី ១២ ខែ មេសា
៥	កាលបរិច្ឆេទកំណត់សម្រាប់ធ្វើសំណើបង្ហាញពីចំណាប់អារម្មណ៍	ថ្ងៃទី ២១ ខែ មេសា
៦	ការដាក់ពិន្ទុដល់សំណើបង្ហាញពីចំណាប់អារម្មណ៍	ខែ ឧសភា
៧	អនុសាសន៍ធ្វើជូនយន្តការ CIM ដើម្បីអនុម័ត	ខែ ឧសភា
៨	លិខិតអនុសាសន៍ ផ្អែកទៅតាមលទ្ធផលនៃការជ្រើសរើសដៃគូអាទិភាពពីសំណាក់យន្តការ CIM ធ្វើជូន DFAT អនុម័ត	ខែ ឧសភា
៩	ដៃគូដែលត្រូវបានជ្រើសរើស បានទទួលការជូនដំណឹង	ខែ ឧសភា
១០	ដៃគូដែលត្រូវបានជ្រើសរើសចូលរួមក្នុងសិក្ខាសាលាបង្ហាញពីសមាសភាគកម្មវិធី (component logic workshop) និងការរៀបចំផែនការសកម្មភាពរួមគ្នា សម្រាប់តម្រង់ទិសដល់ការរៀបចំខ្លឹមសារនៃសំណើលម្អិត (Full Proposal)	ខែ ឧសភា-មិថុនា
១១	ដៃគូធ្វើសំណើលម្អិត ដែលរាប់បញ្ចូលទាំងការរៀបចំគម្រោងថវិកានិងផែនការសកម្មភាពលម្អិត	មុនចុងខែ មិថុនា
១២	ការវាយតម្លៃលើសំណើ (Proposals)	ខែ កក្កដា
១៣	អនុសាសន៍ធ្វើជូនទៅយន្តការ CIM ដើម្បីអនុម័ត	ខែ កក្កដា
១៤	ដៃគូបញ្ចូលនូវព័ត៌មានត្រឡប់ ដែលផ្តល់ដោយយន្តការ CIM ក្នុងសំណើចុងក្រោយ	ខែ កក្កដា
១៥	គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS ឯកភាពលើសេចក្តីសម្រេច	ខែ កក្កដា
១៦	ក្រុមការងារនៃកម្មវិធី ACCESS រៀបចំកិច្ចព្រមព្រៀងផ្តល់ជំនួយដល់ដៃគូ	ខែ កក្កដា

ការបញ្ជាក់បំភ្លឺ

កាលបរិច្ឆេទសម្រាប់ដាក់សំណើសុំការបញ្ជាក់បំភ្លឺ គឺមានរយៈពេលដប់ប្រាំ (១៥) ថ្ងៃ មុន កាលបរិច្ឆេទកំណត់សម្រាប់ការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍។ រាល់សំណួរបញ្ជាក់បំភ្លឺទាំងអស់ ត្រូវផ្ញើទៅកាន់អ៊ីមែល៖ cim@accesscambodia.org។

កាលបរិច្ឆេទកំណត់សម្រាប់ការឆ្លើយតបចំពោះសំណួរនានាពីកម្មវិធី ACCESS ទៅបេក្ខជន ទាំងអស់ គឺមានរយៈពេលប្រាំបី (៨) ថ្ងៃ មុនកាលបរិច្ឆេទដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍។

ការដាក់សំណើ

កាលបរិច្ឆេទសម្រាប់ដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ មិនត្រូវក្រោយម៉ោង ០៥:០០ រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ក្នុងទម្រង់ដូចតទៅ៖

- សំណៅអេឡិកត្រូនិកនៃសំណើបង្ហាញពីចំណាប់អារម្មណ៍ ក្នុងទម្រង់ជា pdf (ស្តេន) ត្រូវផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែល៖ cim@accesscambodia.org និង
- សំណៅជាក្រដាសស្នាម (សំណៅបោះពុម្ព) នៃសំណើបង្ហាញពីចំណាប់អារម្មណ៍ដែលមានចុះហត្ថលេខា និងមានវាយត្រា ត្រូវផ្ញើទៅកាន់ការិយាល័យកម្មវិធី ACCESS៖ អគារ ANINA ជាន់ទី ៣ បន្ទប់លេខ ២៤០ ផ្លូវលេខ ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ខ្លឹមសារនៃសំណើបង្ហាញពីចំណាប់អារម្មណ៍

ការដាក់សំណើត្រូវធ្វើឡើងដោយប្រើប្រាស់ទម្រង់សំណើបង្ហាញពីចំណាប់អារម្មណ៍ដែលផ្តល់ជូន។ សំណើបង្ហាញពីចំណាប់អារម្មណ៍ ត្រូវបញ្ចូល៖

- ក) ព័ត៌មានរបស់បេក្ខជន រាប់បញ្ចូលទាំងឈ្មោះស្ថាប័ន និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។
- ខ) សេចក្តីពិពណ៌នាពីសមត្ថភាព មិនឱ្យលើសពីបី (៣) ទំព័រ។
- គ) ឯកសារទស្សនទាន ដែលបង្ហាញពីគម្រោងដែលអ្នកស្នើឡើង មិនឱ្យលើសពីប្រាំ (៥) ទំព័រ។
- ឃ) ឧទាហរណ៍ចំនួនបី (៣) ទំព័រ ដែលបង្ហាញពីបទពិសោធន៍កន្លងមក មួយ (១) ទំព័រសម្រាប់បទពិសោធន៍នីមួយៗ។

ង) ឯកសារដែលត្រូវផ្តល់ ដើម្បីគាំទ្រដល់ការវាយតម្លៃពិនិត្យផ្ទៀងផ្ទាត់លើសុចរិតភាព (ព័ត៌មានលម្អិតបន្ថែម នៅក្នុងផ្នែកបន្ទាប់) ។

IV. គោលការណ៍វាយតម្លៃហិរញ្ញប្បទាន

ការវាយតម្លៃសំណើបង្ហាញពីចំណាប់អារម្មណ៍នឹងត្រូវធ្វើឡើងដោយក្រុមការងារនៃយន្តការ CIM ដែលមានតំណាងមកពីក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ DFAT ភ្នាក់ងារគ្រប់គ្រងនិងអនុវត្តកម្មវិធីACCESS និងសមាជិកឯករាជ្យម្នាក់ (សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែកអភិបាលកិច្ចនៃកម្មវិធីACCESS ដែលមានក្នុងគេហទំព័ររបស់កម្មវិធីACCESS៖ www.accesscambodia.org) ។

ការជ្រើសរើសដៃគូ ត្រូវធ្វើឡើងដោយកម្មវិធី ACCESS ដោយប្រើប្រាស់គោលការណ៍ដូចខាងក្រោម៖

ភាពជាដៃគូ ការសហការ និងកិច្ចសហប្រតិបត្តិការ

- អាចបង្ហាញឱ្យឃើញពីវិធីសាស្ត្រភាពជាដៃគូ និងយន្តការក្នុងការគាំទ្រដល់ការកសាងសមត្ថភាពដៃគូដែលត្រូវបានជ្រើសរើស រួមទាំងបង្ហាញពីភាពប្រមូលផ្តុំកម្លាំងគ្នា(synergies) ជាមួយនឹងអង្គការស្ថាប័នផ្សេងទៀតដើម្បីរួមចំណែកដល់ការងារផ្នែកផ្សេងទៀត។
- ចូលរួមជាទៀងទាត់ក្នុងយន្តការសម្របសម្រួលផ្សេងៗរបស់វិស័យ។
- អង្គការស្ថាប័នដែលជាដៃគូ រួមមានអង្គការជនពិការ និងយុវនីតិសម្បទា។
- មានបទពិសោធន៍ក្នុងការកសាងការសម្របសម្រួល និងឬការកសាងសមត្ថភាពដល់ស្ថាប័នរដ្ឋាភិបាល និងមានបទពិសោធន៍ក្នុងការផ្តល់ការគាំទ្រដល់អង្គការសង្គមស៊ីវិល និងឬអង្គការជនពិការ។

សមធម៌ និងបរិយាបន្ន និងចូលរួមដោយផ្ទាល់ដល់ការងារជាអាទិភាពរបស់កម្មវិធី ACCESS

- មានបទពិសោធន៍ដែលទាក់ទងទៅនឹងការងារជាអាទិភាពរបស់កម្មវិធី ACCESS និងមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងឱកាសនិងការប្រឈមក្នុងវិស័យពិការភាព និងGBV។
- មានភាពស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងវិស័យ ដូចជាផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឬផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ក៏ដូចជា

មានភាពស្របគ្នាទៅនឹងពិពណ៌នាកម្មវិធី (Program Logic) និងអាទិភាពរបស់កម្មវិធី ACCESS ។

- បង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅពីបញ្ហាពាក់ព័ន្ធផ្សេងៗ និងសមត្ថភាពក្នុងការ៖ លើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គមក្នុងការគ្រប់គ្រងវដ្តគម្រោង ការឆ្លើយតបចំពោះការរើសអើងលើជនដែលមានពិការភាពក្នុងទម្រង់ផ្សេងៗគ្នា និងធ្វើការពិចារណាពីទំនាក់ទំនងទៅវិញទៅមករវាងទម្រង់នានានៃពិការភាព យេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (ឧទាហរណ៍ តាមរយៈការផ្ដោតគោលដៅលើក្រុមអាយុខុសៗគ្នា ទីតាំងភូមិសាស្ត្រផ្សេងគ្នា ។ល។) ។

ការគ្រប់គ្រងដែលមានលក្ខណៈនវានុវត្តន៍ និងបត់បែនតាមស្ថានការណ៍ និងការរៀនសូត្រ

- មានប្រព័ន្ធពិនិត្យតាមដាន វាយតម្លៃ និងរៀនសូត្រ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានដែលមានលក្ខណៈរឹងមាំ ជាមួយនឹងសមត្ថភាពប្រមូលទិន្នន័យបែងចែកតាមប្រភេទសមស្រប ដើម្បីរាយការណ៍ធៀបនឹងសូចនាករទូទៅរបស់កម្មវិធី ACCESS និងធ្វើការវិភាគ និងបង្ហាញលទ្ធផលរកឃើញ ផ្អែកតាមភស្តុតាង ដើម្បីផ្តល់ជាព័ត៌មាន និងមានឥទ្ធិពលដល់ការរៀបចំគោលនយោបាយ និងផែនការ។
- សមត្ថភាពក្នុងការរៀបចំកែសម្រួលលទ្ធផលរំពឹងទុកប្រកបដោយភាពប្រាកដនិយម និងបានផ្សារភ្ជាប់ទៅនឹងបញ្ហាដែលបានកំណត់ឃើញ និងលើកជាសំណើក្នុងការដោះស្រាយដោយផ្អែកលើភស្តុតាង។ បង្ហាញពីសមត្ថភាពក្នុងការប្រមូលចងក្រងឯកសារ និងមេរៀនដែលទទួលបាន និងផ្តល់មតិត្រឡប់ជាព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិស័យទាំងមូល និងសម្រាប់រៀបចំវិធីសាស្ត្រស្វែងរកការគាំទ្រ។
- បង្ហាញពីសមត្ថភាពបែបនវានុវត្តន៍ និងការស្វែងរកដំណោះស្រាយថ្មីៗដែលមានអភិក្រមនិងគំរូជាក់លាក់ក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលបានកំណត់ឃើញ និងការជំរុញឱ្យមានការចូលរួមពីអ្នកទទួលបានផល។

ការសាងភាពជាម្ចាស់ និងការប្តេជ្ញាចិត្តក្នុងប្រទេស

- អភិក្រមការងារចូលរួមគាំទ្រដល់ និងមានលក្ខណៈបន្តិចជាមួយនឹង គោលនយោបាយនិងសេចក្តីណែនាំនានារបស់រដ្ឋាភិបាលកម្ពុជា។
- មានការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីធានាបាននូវនិរន្តរភាព។ យុទ្ធសាស្ត្រគួរឆ្លើយតបចំពោះនិរន្តរភាពនៃលទ្ធផលដែលសម្រេចបាន និរន្តរភាពនៃសមត្ថភាពធនធានមនុស្សកម្រិតវិជ្ជាជីវៈ និង/ឬ ការផ្តល់ហិរញ្ញប្បទាន និងអាចស្វែងយល់ពីលទ្ធភាពធ្វើការងាររួម

គ្នាជាមួយនឹងសេវារដ្ឋាភិបាល ព្រមទាំងមានវិធីសាស្ត្រសម្រាប់ពង្រីកវិសាលភាពសកម្មភាព ដោយប្រើប្រាស់រចនាសម្ព័ន្ធនិងយន្តការដែលកំពុងមាននាពេលបច្ចុប្បន្ន។

គណនេយ្យភាព ដើម្បីឱ្យលទ្ធផលដែលសម្រេចបានមាននិរន្តរភាព

- បង្ហាញពីវត្តមាននៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ យន្តការធានាសុវត្ថិភាព និងមានការត្រួតពិនិត្យ ផ្ទៃក្នុងរឹងមាំ។
- មានសមត្ថភាពផ្នែកធនធានមនុស្សគ្រប់គ្រាន់ក្នុងការចាប់ផ្តើមការអនុវត្តភ្លាមៗ។
- បង្ហាញពីសមត្ថភាពក្នុងការកសាងភស្តុតាងដែលអាចប្រើប្រាស់សម្រាប់ការរៀបចំគោល នយោបាយ ផែនការ និងការអនុវត្ត និងការរៀបចំយុទ្ធសាស្ត្រក្នុងការកៀរគរធនធានទាំង នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
- ស្វែងរកឱកាសសម្រាប់ការចែករំលែកចំណាយ និងការស្វែងរកអនុភាពនៃប្រភពធនធាន ពីកម្មវិធីដែលមានស្រាប់របស់រាជរដ្ឋាភិបាល និងរបស់ដៃគូអភិវឌ្ឍ។

យន្តការ CIM នឹងប្រើប្រាស់លក្ខណៈវិនិច្ឆ័យចំនួនប្រាំខាងក្រោម ដើម្បីធ្វើការវាយតម្លៃ សំណើបង្ហាញពីចំណាប់អារម្មណ៍៖

លក្ខណៈវិនិច្ឆ័យ	ចំណុចដែលត្រូវវាយតម្លៃ
ភាពពាក់ព័ន្ធ (Relevance)	<p>១. ឯកសារដាក់ពាក្យសុំថវិកាគាំទ្របង្ហាញពីជំនាញឯកទេសពាក់ព័ន្ធក្នុង វិស័យការងារ ដែលជាគោលដៅផ្ដោតនៃការអំពាវនាវឱ្យដាក់សំណើនេះ។</p> <p>២. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ មានលក្ខណៈស្របគ្នាជាមួយនឹងយុទ្ធ សាស្ត្រពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើ ហិង្សាលើស្ត្រី និងពិពណ៌នាកម្មវិធី (program logic) របស់កម្មវិធី ACCESS។</p> <p>៣. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីបញ្ហា នានាដែលពាក់ព័ន្ធពី ឱកាស បញ្ហាប្រឈម និងទំនាក់ទំនងការងារ (dynamics) សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានសេវា និងបង្កើន</p>

	<p>គុណភាពសេវា សម្រាប់ជនពិការ និង/ឬ ស្ត្រីដែលទទួលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។</p>
<p>ប្រសិទ្ធផល (Effectiveness)</p>	<p>៤. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បានលើកឡើងយ៉ាងច្បាស់លាស់ពីយុទ្ធសាស្ត្រស្តីពីភាពជាដៃគូ និងពីយន្តការដើម្បីគាំទ្រដល់ការកសាងសមត្ថភាពដៃគូដែលត្រូវបានជ្រើសរើស។</p> <p>៥. មានការគូសបញ្ជាក់យ៉ាងច្បាស់លាស់ ពីសកម្មភាពដែលលើកឡើង ហើយសកម្មភាពទាំងនេះ នឹងរួមចំណែកដល់ការសម្រេចសមធម៌យេនឌ័រនិងបរិយាបន្ន ប្រកបដោយអត្ថន័យ។</p> <p>៦. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ លើកឡើងយ៉ាងជាក់ច្បាស់ពីការធ្វើការងារផ្អែកម្នាស់ជាមួយនិងអង្គការស្ថាប័នដែលទទួលបានថវិកាគាំទ្រពីសមាសភាគមួយទៀត។</p>
<p>ប្រសិទ្ធភាព (Efficiency)</p>	<p>៧. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញយ៉ាងច្បាស់លាស់ពីយន្តការគ្រប់គ្រងហិរញ្ញវត្ថុនិងគោលនយោបាយស្តីពីការធានាសុវត្ថិភាព។</p> <p>៨. បេក្ខជន មានប្រព័ន្ធវីងមាំសម្រាប់ពិនិត្យតាមដាននិងវាយតម្លៃ និងប្រព័ន្ធសម្រាប់ប្រមូលចងក្រងមេរៀនដែលទទួលបាន ក៏ដូចជាមានវិធីសាស្ត្រពាក់ព័ន្ធសម្រាប់ចងក្រងមេរៀនដែលទទួលបាន (សេចក្តីពិពណ៌នាអំពីសមត្ថភាព)។</p> <p>៩. ថវិកានិងក្របខ័ណ្ឌពេលវេលាដែលស្នើឡើងមានលក្ខណៈប្រាកដនិយមនិងឆ្លុះបញ្ចាំងពីបទអន្តរាគមន៍ដែលបានលើកស្នើឡើង។</p>
<p>និរន្តរភាព</p>	<p>១០. បេក្ខជនមានបទពិសោធន៍ពាក់ព័ន្ធនឹងការកសាងសមត្ថភាពក្នុងក្នុងប្រទេស ហើយសកម្មភាពដែលបានលើកស្នើឡើង បានបង្ហាញពីយុទ្ធសាស្ត្រកសាងសមត្ថភាពយ៉ាងច្បាស់លាស់។</p> <p>១១. សកម្មភាពដែលលើកស្នើឡើងក្នុងឯកសារដាក់ពាក្យសុំថវិកាគាំទ្រ ប្រើប្រាស់យន្តការនិងគំនិតផ្តួចផ្តើមដែលមានស្រាប់។</p>

	១២. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពផ្នែកហិរញ្ញប្បវត្ថុសម្រាប់វិស័យ។
នវានុវត្តន៍	១៣. ឯកសារដាក់ពាក្យសុំថវិកាគាំទ្រ បង្ហាញពីអភិក្រមដែលមានលក្ខណៈនវានុវត្តន៍ ឬជាគំរូ ដើម្បីដោះស្រាយបញ្ហាដែលត្រូវបានកំណត់ និងបានជំរុញឱ្យមានការចូលរួមពីអ្នកទទួលផល។

ការវាយតម្លៃលើសំណើបង្ហាញពីចំណាប់អារម្មណ៍

សំណើបង្ហាញពីចំណាប់អារម្មណ៍នីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃ ជាពីរដំណាក់កាល៖

១. ភាពអនុលោម៖ ជាប់/ធ្លាក់។

២. បច្ចេកទេស៖ ពិន្ទុសរុបចំនួន ១០ សម្រាប់សេចក្តីពិពណ៌នាអំពីសមត្ថភាព និងឯកសារទស្សនទាន ដោយត្រូវធ្វើការវាយតម្លៃ ធៀបនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការជ្រើសរើសខាងលើ។

ថវិកាដែលផ្តល់ជូននឹងមិនត្រូវប្រើប្រាស់សម្រាប់ធ្វើការកំណត់ថាតើសំណើបង្ហាញពីចំណាប់អារម្មណ៍ អាចភ្ជាប់ទៅដំណាក់កាលបន្ទាប់នៃដំណើរការអំពាវនាវឱ្យមានការដាក់សំណើនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមការងាររបស់កម្មវិធី ACCESS មើលឃើញថា ព័ត៌មានថវិកាដែលផ្តល់ឱ្យពុំមានភាពគ្រប់គ្រាន់ ឬពុំអាចយកមកប្រើប្រាស់សម្រាប់ការអនុវត្តគម្រោងដែលស្នើឡើងនេះទេ នោះក្រុមការងារសូមរក្សាសិទ្ធិក្នុងការស្នើសុំព័ត៌មានបន្ថែម មុនពេលធ្វើការវាយតម្លៃលើសំណើបង្ហាញពីចំណាប់អារម្មណ៍ដែលនៅសេសសល់។

ការពិនិត្យលើសុចរិតភាព

ការពិនិត្យផ្ទៀងផ្ទាត់លើសុចរិតភាព គឺជាជំហានមួយដ៏សំខាន់ក្នុងការវាយតម្លៃសំណើបង្ហាញពីចំណាប់អារម្មណ៍ដែលផ្តល់លទ្ធភាពឱ្យកម្មវិធី ACCESS អាចកំណត់ពីភាពអាចអនុវត្តទៅបាននៃគម្រោង និងសមត្ថភាពរបស់ស្ថាប័នអ្នកក្នុងការអនុវត្តគម្រោងដែលត្រូវបានលើកស្ទើឡើងនេះ។ ការវាយតម្លៃពិនិត្យផ្ទៀងផ្ទាត់លើសុចរិតភាពដំបូងដែលត្រូវធ្វើឡើងក្នុងដំណាក់កាលដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នេះ រួមមាន៖

- ការពិនិត្យផ្ទៀងផ្ទាត់លើនីតិបុគ្គល។
- ការវាយតម្លៃលើសមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងគម្រោង។
- លក្ខខណ្ឌតម្រូវផ្នែកពន្ធ។
- សមត្ថភាពហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងមូលនិធិរបស់កម្មវិធី ACCESS។

ដើម្បីគាំទ្រដល់ការពិនិត្យផ្ទៀងផ្ទាត់នេះ អ្នកត្រូវដាក់ឯកសារដូចមានបង្ហាញខាងក្រោម ដោយអមជាមួយនឹងសំណើបង្ហាញពីចំណាប់អារម្មណ៍របស់ស្ថាប័នអ្នក៖

- វិញ្ញាបនបត្របង្ហាញពីការចុះបញ្ជី/សាជីវកម្ម (ឬសមមូល)។
- រចនាសម្ព័ន្ធអភិបាលកិច្ចស្ថាប័ន (ដូចជា ឈ្មោះសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ភាគហ៊ុនសំខាន់ៗ ។ល។)។
- វិញ្ញាបនបត្របង្ហាញពីការចុះបញ្ជីជាមួយពន្ធ (ករណីលើកលែង ប្រសិនបើពាក់ព័ន្ធ)។
- របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មក្នុងរយៈពេលពីរឆ្នាំហិរញ្ញវត្ថុ (Financial year) ចុងក្រោយ។

បេក្ខជនដែលពុំផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការវាយតម្លៃបញ្ជាក់ផ្ទៀងផ្ទាត់ពីសុចរិតភាពនេះទេ អាចត្រូវបានបដិសេធចេញពីការអំពាវនាវឱ្យដាក់សំណើនេះ។

សិទ្ធិរបស់ភ្នាក់ងារគ្រប់គ្រងអនុវត្តកម្មវិធីACCESS (ក្រុមហ៊ុន CowaterSogema)

នៅពេលណាមួយ CowaterSogema សូមរក្សាសិទ្ធិ៖

- ក) បញ្ឈប់ដំណើរការអំពាវនាវឱ្យមានការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នេះ ឬលែងបន្តអនុវត្តដំណើរការលទ្ធកម្មនេះទៀត។
- ខ) ផ្លាស់ប្តូររចនាសម្ព័ន្ធ ឬពេលពេលនៃដំណើរការលទ្ធកម្ម។
- គ) ធ្វើការផ្លាស់ប្តូរ ឬពន្យារពេល ឬកាលបរិច្ឆេទណាមួយក្នុងការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នេះ។
- ឃ) តម្រូវឱ្យមានការផ្តល់ព័ត៌មាន ឬការបញ្ជាក់បន្ថែមពីបេក្ខជន ឬផ្តល់ព័ត៌មាន ឬការបញ្ជាក់បន្ថែម។
- ង) ចរចាជាមួយនឹងបេក្ខជនមួយ ឬច្រើន។

- ច) អំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍ថ្មី។
- ឆ) បដិសេធសំណើបង្ហាញពីចំណាប់អារម្មណ៍ណាមួយ ដែលទទួលក្រោយពេលបិទកាលបរិច្ឆេទបញ្ចប់។
- ជ) បដិសេធសំណើបង្ហាញពីចំណាប់អារម្មណ៍ណាមួយ ដែលពុំគោរពទៅតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នេះ និង។
- ឈ) បញ្ចប់ការចរចាជាមួយនឹងបេក្ខជនណាមួយ នៅពេលណាមួយ ទោះដោយសារមូលហេតុអ្វីក៏ដោយ។

ការរក្សាការសម្ងាត់

ព័ត៌មានដែលផ្តល់ដោយបេក្ខជនក្នុងសំណើបង្ហាញពីចំណាប់អារម្មណ៍ ត្រូវបានរក្សាជាការសម្ងាត់ និងប្រើប្រាស់តែសម្រាប់ការជ្រើសរើសនិងការវាយតម្លៃដែលធ្វើដោយកម្មវិធី ACCESS តែប៉ុណ្ណោះ។


ការសម្រេចចិត្តរបស់គណៈកម្មការជ្រើសរើស គឺជាការសម្រេចចិត្តចុងក្រោយ ហើយការជជែកពិភាក្សានឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំបិទជិត។ សមាជិកនៃគណៈកម្មការជ្រើសរើសត្រូវរក្សាការសម្ងាត់។

រាល់របាយការណ៍ស្តីពីការជ្រើសរើសនិងការកំណត់ត្រាជាលាយលក្ខណ៍អក្សរដែលត្រូវបានរៀបចំឡើងពាក់ព័ន្ធនឹងការអំពាវនាវឱ្យដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នេះ គឺសម្រាប់តែការប្រើប្រាស់ផ្ទៃក្នុងតែប៉ុណ្ណោះ និងពុំអាចផ្តល់ជូនទៅកាន់បេក្ខជន ឬភាគីណាមួយក្រៅតែពីកម្មវិធី ACCESS យន្តការCIM គណៈកម្មការប្រឹក្សាភិបាលរបស់កម្មវិធី និង DFAT ឡើយ។

ទំនាស់ផលប្រយោជន៍

អ្នកដេញថ្លៃ ត្រូវផ្តល់ព័ត៌មានអំពីកាលៈទេសៈ ឬទំនាក់ទំនងទាំងឡាយណាដែលជា ឬអាចជា ទំនាស់ ឬអាចនាំឱ្យមានទំនាស់ផលប្រយោជន៍ពាក់ព័ន្ធនឹងការដាក់សំណើនេះ ឬកាតព្វកិច្ចនានាដែលស្ថិតក្រោមកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយនឹងកម្មវិធី ACCESS ឬជាមួយនឹង DFAT។

ឧបសម្ព័ន្ធទី ១៖ ពិពណ៌នាកម្មវិធី (Program Logic) របស់កម្មវិធី ACCESS



ឧបសម្ព័ន្ធទី ២៖ អាទិភាពសម្រាប់ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ACCESS

ការងារអាទិភាពសម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌

នៅក្នុងកំឡុងពេលនៃការចាប់ផ្តើមកម្មវិធី អាទិភាពប្រកបដោយសក្តានុពលសម្រាប់ការងារផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ត្រូវបានកំណត់ឡើងតាមរយៈការពិភាក្សាជាមួយនឹងដៃគូរដ្ឋាភិបាលសំខាន់ៗរបស់កម្មវិធីACCESS និងការពិគ្រោះយោបល់ជាមួយនឹងអ្នកពាក់ព័ន្ធដ៏ទៃផ្សេងទៀតនៅក្នុងវិស័យ។ ខាងក្រោមនេះគឺជាតារាងសង្ខេបនៃការងារអាទិភាពទាំងនោះ ៖ សកម្មភាពនានារបស់កម្មវិធី ACCESS នឹងចូលរួមបំពេញបន្ថែម និងពង្រឹងនូវគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ទីប្រឹក្សាបច្ចេកទេស និងយន្តការផ្តល់ជំនួយប្រកបដោយភាពប្រកួតប្រជែង (CIM) នៅក្នុងកិច្ចការនានាដូចមានបង្ហាញនៅក្នុងតារាងទី១ ខាងក្រោម។

តារាងទី១៖ សកម្មភាពអាទិភាពសម្រាប់ជំនួយមូលនិធិរបស់កម្មវិធី ACCESS

ការងារអាទិភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ	ការគាំទ្រតាមរយៈCIM
ការសម្របសម្រួល៖ លទ្ធផលពាក់កណ្តាលកម្មវិធី២.២ (IO 2.2) ក្រសួងកិច្ចការនារីធ្វើឱ្យប្រសើរឡើងយ៉ាងមានប្រសិទ្ធភាពនូវបណ្តាញបញ្ជូនពហុវិស័យនិងបណ្តាញសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។	
បន្តលើកកម្ពស់និងគាំទ្រដល់ក្រុមការងារបច្ចេកទេសទទួលបន្ទុកការងារយេនឌ័រផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) ដែលជាយន្តការសម្របសម្រួលអន្តរក្រសួង ក្នុងការលើកកម្ពស់ការសម្របសម្រួលថ្នាក់ជាតិដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) ។	គាំទ្រភ្នាក់ងារសំខាន់ៗដែលអាចផ្តល់បន្តនូវជំនួយបច្ចេកទេសទៅដល់ក្រសួងកិច្ចការនារីក្នុងតួនាទីជាអ្នកដឹកនាំ និងទៅដល់ TWGG-GBV ។
ពង្រីកទៅដល់តំបន់ភូមិសាស្ត្រនៃក្រុមការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ស្រុក (សូមមើលតំបន់ភូមិសាស្ត្រដែលផ្តោតការយកចិត្តទុកដាក់) ដែលត្រូវមានការធានាថាឱ្យមានការដាក់បញ្ចូលក្រុមដែលបាត់បង់ឱកាស។	គាំទ្រភ្នាក់ងារសំខាន់ៗដែលអាចផ្តល់បន្តនូវជំនួយបច្ចេកទេសទៅក្រសួងកិច្ចការនារីដើម្បីពង្រីកការងារ។
ពិនិត្យទៅលើការអនុវត្តជាបន្ទាន់នៃក្រុមការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រ (ដែលបានបង្កើតឡើងរួចហើយ) និង	ភ្ជាប់ទំនាក់ទំនងភ្នាក់ងារសំខាន់ៗដែលអាចកំណត់ និងជួលអ្នកជំនួយ

<p>ផ្អែកលើការរៀនសូត្រ ការអភិវឌ្ឍលក្ខណៈប្រតិបត្តិការងារ ដែលមានតួនាទី និងការទទួលខុសត្រូវដូចគ្នា។</p>	<p>ការដើម្បីធ្វើការវាយតម្លៃ និងផ្តល់ អនុសាសន៍អំពីយន្តការនានា។</p>
<p>ធ្វើឱ្យប្រសើរឡើងនូវយន្តការសម្របសម្រួលដែលភ្ជាប់ ទំនាក់ទំនងគ្នា រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ(ការនាំ យកនូវបញ្ហាទៅកាន់ថ្នាក់ជាតិ និងគោលនយោបាយ អត្ថិភាពថ្នាក់ជាតិទៅកាន់ថ្នាក់ក្រោមជាតិ)។</p>	
<p>ផ្តល់នូវវគ្គបណ្តុះបណ្តាល/ការអភិវឌ្ឍសមត្ថភាពទៅដល់ សមាជិកក្រុមការងារអំពីហិរញ្ញទាក់ទងនឹងយេនឌ័រ តាម រយៈវគ្គបណ្តុះបណ្តាល ការបង្កើត និងការណែនាំអំពីតួនាទី និងការទទួលខុសត្រូវ បទដ្ឋានអប្បបរមា និងគោលការណ៍ ណែនាំដែលរៀបចំជាកញ្ចប់(<i>បទដ្ឋានអប្បបរមានៃកញ្ចប់ សេវាសំខាន់ៗ បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជា មូលដ្ឋានដល់ស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ គោលការណ៍ណែនាំស្តីពីការ បញ្ជូន គោលការណ៍ណែនាំស្តីពីការផ្សះផ្សា ការប្រមូល ទិន្នន័យ ផ្នត់គំនិតយេនឌ័រ បទដ្ឋានគតិយុទ្ធផ្សេងៗ និងឯក សារពាក់ព័ន្ធផ្សេងទៀត និងត្រូវបានកំណត់)។</i></p>	<p>ភ្ជាប់ទំនាក់ទំនងភ្នាក់ងារសំខាន់ៗ ផ្សេងៗគ្នាដែលមានមានជំនាញខុស គ្នាតាមបទដ្ឋាននានា។</p>
<p>អនុវត្តការប្រមូលទិន្នន័យរដ្ឋបាលនៅថ្នាក់ជាតិ និងប្រព័ន្ធ គ្រប់គ្រងករណីអំពីសេវាដែលបានផ្តល់និងបានបញ្ជូន សម្រាប់សមាជិកក្រុមការងារអំពីហិរញ្ញទាក់ទងនឹងយេនឌ័រ (តម្រូវការកំពូលទំរ វគ្គបណ្តុះបណ្តាល ប្រព័ន្ធសម្រាប់ ប្រមូល)។</p>	<p>ភ្នាក់ងារសំខាន់ៗ ពិនិត្យនិងធ្វើ បច្ចុប្បន្នភាពកញ្ចប់វគ្គបណ្តុះ បណ្តាល ផ្តល់ទៅសមាជិកក្រុម ការងារអំពីហិរញ្ញទាក់ទងនឹងយេន ឌ័រ។</p>
<p>ការទទួលបានសេវាសំខាន់ៗ- លទ្ធផលពាក់កណ្តាលកម្មវិធី ២.១ (IO 2.1)៖ រដ្ឋាភិបាលអនុម័ត និងអ្នកផ្តល់សេវាដាក់ឱ្យប្រើប្រាស់នូវបទដ្ឋាននានាសម្រាប់ផ្តល់សេវាដល់ស្ត្រីរង គ្រោះដោយ GBV។</p>	
<p>ការទទួលបានសេវាយុត្តិធម៌</p>	
<p>ធ្វើឱ្យប្រសើរឡើងការផ្សះផ្សាដែលផ្អែកលើស្ត្រីជាមូលដ្ឋាន តាមរយៈការអនុវត្តន៍បទដ្ឋានអប្បបរមា(ការអនុវត្តន៍ល្អ) នៅក្នុងការផ្សះផ្សាថាជាការឆ្លើយតបទៅនឹងអំពើហិង្សា ប្រឆាំងនឹងស្ត្រី។</p>	<p>ភ្ជាប់ទំនាក់ទំនងភ្នាក់ងារសំខាន់ៗ គាំទ្រការអភិវឌ្ឍន៍កញ្ចប់វគ្គបណ្តុះ បណ្តាល និងការផ្តល់នូវវគ្គបណ្តុះ បណ្តាល។</p>

<p>គាំទ្រស្ត្រីដើម្បីទទួលបានព័ត៌មានអំពីផ្លូវច្បាប់ និងសេវាផ្នែកច្បាប់ រាប់បញ្ចូលតាំងពីការអភិវឌ្ឍជំនួយមូលនិធិ ច្បាប់របស់រាជរដ្ឋាភិបាល។</p>	<p>គាំទ្រជំនួយសេវាផ្នែកច្បាប់ និងជំនួយបច្ចេកទេស ទៅក្រសួងកិច្ចការនារីសម្រាប់ការអនុវត្តមូលនិធិជំនួយផ្នែកផ្លូវច្បាប់។</p>
<p>បន្តធានាថា មន្ត្រី និងភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារីអាចអនុវត្តនូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។</p>	<p>ផ្តល់វគ្គបណ្តុះបណ្តាល បង្វឹក និងណែនាំ។</p>
<p>គាំទ្រពិនិត្យ និងផ្តល់អនុសាសន៍ដើម្បីដោះស្រាយពីចំណុចដែលត្រូវបំពេញបន្ថែមនៃច្បាប់ដែលពាក់ព័ន្ធ និងគោលនយោបាយ ដើម្បីធានាថាច្បាប់ទាំងនោះស្របទៅនឹង CEDAW និងការអនុវត្តនៅថ្នាក់ជាតិ និងអន្តរជាតិ។</p>	
<p>ការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព</p>	
<p>បន្ត និងពង្រីកការអនុវត្តគោលការណ៍ថ្នាក់ជាតិស្តីពីការគ្រប់គ្រងអំពើហិង្សាប្រឆាំងនឹងស្ត្រីក្នុងប្រព័ន្ធសុខាភិបាល និងសៀវភៅណែនាំការអនុវត្តសម្រាប់ស្ត្រីដែលទទួលរងអំពើហិង្សាពីដៃគូស្និទ្ធស្នាល និងហិង្សាផ្លូវភេទ។</p>	<p>គាំទ្រដើម្បីអភិវឌ្ឍ និងអនុវត្តការបណ្តុះបណ្តាល និងបង្វឹកទៅអ្នកផ្តល់សេវាសុខាភិបាល។</p>
<p>ធានាថាជនរងគ្រោះដែលទៅទទួលសេវានៅមន្ទីរពេទ្យទទួលបានសេវាថែទាំសមស្រប(បន្ទប់ស្ងប់ស្ងាត់ ជាដើម)។</p>	<p>បង្ហាញការសម្របសម្រួលសមស្រប និងការបញ្ជូននៅកម្រិតមន្ទីរពេទ្យ។</p>
<p>ការទទួលបានសេវាសង្គមសំខាន់ៗ</p>	
<p>ចំណុចណាដែលនៅខ្វះនៅក្នុងសេវា មូលនិធិដែលមានស្រាប់សម្រាប់ការផ្តល់សេវាសង្គមសំខាន់ៗ ជាមួយនឹងយុទ្ធសាស្ត្រដែលត្រូវអភិវឌ្ឍសមត្ថភាពនៃអាជ្ញាធររដ្ឋសម្រាប់រយៈពេលវែង នឹងត្រូវធានាពី វត្តមាននៃសេវា សាវាអាចទទួលយកបាន និងសេវាមានភាពសមស្រប ដោយការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងការគោរពសិទ្ធិជនរងគ្រោះជាមូលដ្ឋាន ការលើកកម្ពស់សុវត្ថិភាពជនរងគ្រោះ និងការលើកកម្ពស់គណនេយ្យភាពចំពោះជនល្មើស។</p>	<p>ភ្នាក់ងារសំខាន់ៗដោះស្រាយចំណុចចន្លោះប្រហោងនៃសេវា និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកផ្តល់សេវាដែលជាប់ពាក់ព័ន្ធ។</p>
<p>ធានាថាលទ្ធភាពទទួលបានព័ត៌មាននិងសេវាសំខាន់ៗសម្រាប់ក្រុមអ្នកដែលងាយរងគ្រោះ។</p>	<p>បង្ហាញពីយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលសេវាដែលពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។</p>

ការងារជាអាទិភាពផ្នែកពិការភាព	ការគាំទ្រតាមរយៈ CIM
ការសម្របសម្រួល - លទ្ធផលពាក់កណ្តាលកម្មវិធី ២.៣ (IO 2.3)៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) ផ្តល់ការសម្របសម្រួលនិងប្រឹក្សាយោបល់ក្នុងការអនុវត្ត NDSP2 ប្រកបដោយប្រសិទ្ធភាព។	
<p>គាំទ្រការរៀបចំ ការបញ្ចប់ និងការផ្សព្វផ្សាយ NDSP2 និងគោលការណ៍ផ្សេងទៀត រួមទាំងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។</p>	<p>គាំទ្រដល់ការរៀបចំឧបករណ៍បណ្តុះបណ្តាលដែលមានលក្ខណៈងាយអនុវត្ត ទាក់ទងនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។</p>
<p>គាំទ្រដល់ដំណើរការវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។</p>	
<p>ពង្រឹងយន្តការសម្របសម្រួល ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ រួមទាំងការរៀបចំលក្ខខណ្ឌប្រតិបត្តិ ផែនការសកម្មភាពនិងផែនការថវិកាប្រចាំឆ្នាំ។</p>	<p>កសាងសមត្ថភាពរបស់ក្រុមការងារDACនៅតាមក្រសួងស្ថាប័ន (DAWG) និងក្រុមការងារDAC រាជធានី/ខេត្ត។</p>
<p>កែលម្អការប្រមូលទិន្នន័យពិការភាព វិធីសាស្ត្រក្នុងការធ្វើអង្កេត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានស្រាប់។</p>	<p>គាំទ្រដល់ការសិក្សានិងស្រាវជ្រាវលើការងារពាក់ព័ន្ធផ្សេងៗ។</p>
ការស្តារលទ្ធភាពពលកម្ម - លទ្ធផលពាក់កណ្តាលកម្មវិធី ២.៤ (IO 2.4)៖ មូលនិធិជនពិការ (ម.ជ.ព) គ្រប់គ្រងមណ្ឌលស្តារលទ្ធភាពពលកម្មការសម្បទា (PRCs) ដែលបានផ្ទេរពីអង្គការ IO/NGOs ប្រកបដោយភាពឯករាជ្យ។	
<p>រៀបចំផែនទីចង្អុលផ្លូវសម្រាប់ដំណើរការនៃសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយផ្អែកលើផែនការអន្តរកាលរយៈពេលប្រាំឆ្នាំនៃការផ្ទេរPRCs រវាងម.ជ.ព. និងអង្គការ។</p>	<p>គាំទ្រដល់ការអនុវត្តផែនទីចង្អុលផ្លូវ។ ការអនុវត្តសកម្មភាពសំខាន់ៗក្នុងការកសាងភស្តុតាងដែលអាចយកទៅពង្រីកបន្ថែម។</p>
<p>រៀបចំកញ្ចប់សេវាអប្បបរមា សម្រាប់មណ្ឌលស្តារ (PRC-MPS) ដែលរួមមាន៖ ការគ្រប់គ្រងបុគ្គលិក ការធានាគុណភាពសេវា ការគ្រងគ្រងហិរញ្ញវត្ថុ និងហិរញ្ញប្បទានសេវាស្តារ គោលការណ៍លទ្ធកម្មរួមទាំងរៀបចំឲ្យមានបទដ្ឋានរួមនៃបញ្ជីឧបករណ៍និងសម្ភារផ្គត់ផ្គង់ការផលិត ការគ្រប់គ្រងទិន្នន័យ ។ល។</p>	

<p>កសាងសមត្ថភាព ម.ជ.ព. លើការងារគ្រប់គ្រង PRCs និងការអនុវត្តកញ្ចប់សេវាអប្បបរមាសម្រាប់មណ្ឌលស្តារ។</p>	<p>គាំទ្រដល់IO/NGOs ក្នុងការផ្តល់ការប្រឹក្សាបច្ចេកទេសដល់មូលនិធិ និងដែលបង្ហាញពីអភិក្រមដែលមានភាពជោគជ័យទាក់ទងនឹងសេវាហិរញ្ញបទាន និងការគ្រប់គ្រងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។</p>
<p>បង្ហាញពីការសម្របសម្រួល និងគំរូបញ្ជូនប្រកបដោយប្រសិទ្ធភាព ដែលគ្របដណ្តប់ទាំងការកំណត់រក ការបញ្ជូន និងការអន្តរាគមន៍ទាន់ពេល។</p>	<p>គាំទ្រដល់គម្រោងដែលបង្ហាញពីការអនុវត្តល្អ។</p>
<p>ការងារនិងមុខរបរ - លទ្ធផលពាក់កណ្តាលកម្មវិធី ២.៥ (IO 2.5)៖ ក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គលរួមទាំងវិស័យឯកជន បង្កើនការផ្តល់ឱកាសស្វែងរកប្រាក់ចំណូល (Economic Opportunities) ដល់ជនមានពិការភាព។</p>	
<p>គាំទ្រដល់នាយកដ្ឋានសុខុមាលភាពជនពិការក្នុងការជំរុញក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដល់ការបំពេញមុខងារ តួនាទី និងការទទួលខុសត្រូវ ដូចមានចែងក្នុង អនុក្រឹត្យលេខ១០៨ ស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ សារាចរណ៍ណែនាំអន្តរក្រសួងលេខ០០៥ ស្តីពីការសម្របសម្រួលសមស្របសម្រាប់ការងាររបស់ជនពិការ សារាចរណែនាំ០០១ស្តីពីការពង្រឹងគុណភាពការងារបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។</p>	<p>គាំទ្រដល់ការបង្កើតកញ្ចប់និងឧបករណ៍បណ្តុះបណ្តាលស្តីពីបរិយាបន្ននៅកន្លែងការងារ និងការសម្របសម្រួលសមស្រប។ ធ្វើការសិក្សាពីតម្រូវការទីផ្សារនិងឱកាសការងារសម្រាប់ជនមានពិការភាព។</p>
<p>រៀបចំ និងដំណើរការយន្តការសម្របសម្រួលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាក់ទងនឹងការលើកកម្ពស់ឱកាសការងារ និងមុខរបរសម្រាប់ជនមានពិការភាព ប្រកបដោយបរិយាបន្ន។</p>	<p>គាំទ្រដល់គម្រោងបង្កើតថ្មីដែលមានភាពជោគជ័យ ក្នុងការផ្សព្វផ្សាយជាមួយ គូអង្គផ្សេងៗ ទាក់ទងនឹងបរិយាបន្នការងារ។</p>
<p>គាំទ្រផ្នែកបច្ចេកទេសដល់និយោជក និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាបានបរិយាបន្នការងារសម្រាប់ជនមានពិការភាព។</p>	<p>រៀបចំបង្កើតឧបករណ៍បណ្តុះបណ្តាលជំនួយក្នុងការធានាបានបរិយាបន្ននៅកន្លែងការងារ ការមិនរើសអើង និងការសម្របសម្រួលសមស្រប។</p>

	<p>គាំទ្រដល់ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្នាក់ងារហ្វឹកហ្វឺនការងារក្នុងការធានាបាននូវបរិយាបន្នការងារសម្រាប់ជនមានពិការភាព។</p> <p>គាំទ្រការផ្តល់សេវាមុខរបរប្រកបដោយបរិយាបន្ននៅថ្នាក់ក្រោមជាតិ។</p>
<p>គាំទ្រដល់សហគ្រិនភាពនៃជនមានពិការភាព។</p>	<p>គាំទ្រដល់គម្រោងទាំងឡាយណាដែលស្នើដោយវិស័យឯកជន ដែលប្រើប្រាស់អភិក្រមប្រកបដោយនវានុវត្តន៍ក្នុងការជំរុញសហគ្រិនភាពនៃជនមានពិការភាព។</p>
<p>លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង និងជំនាញរបស់ជនមានពិការភាពលើលទ្ធភាពក្នុងការបង្កើត/ដំណើរការមុខរបរ និងលទ្ធភាពរបស់ពួកគេក្នុងការទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ និងមុខរបរដែលមានស្រាប់។</p>	<p>គាំទ្រដល់ជនមានពិការភាពទាក់ទងនឹងគំនិតផ្តួចផ្តើមក្នុងភាពជាអ្នកដឹកនាំ និងការពង្រឹងលើជំនាញរបស់ជនមានពិការភាពលើលទ្ធភាពក្នុងការបង្កើត/ដំណើរការមុខរបរ។</p>

<p>ការងារជាអាទិភាពសម្រាប់ការងារអន្តរសកម្មភាព</p>	<p>ការគាំទ្រតាមរយៈCIM</p>
<p>ការងារទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) (IO 1.1 និង 1.2)។</p> <p>គាំទ្រដល់ MOWA, MOSVY, DAC និងក្រសួងពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើនថវិកាពីរដ្ឋាភិបាល ក្នុងការផ្តល់សេវាដល់ស្ត្រីរងគ្រោះដោយGBV និងជនមានពិការភាព។</p> <p>គាំទ្រដល់ថ្នាក់ក្រោមជាតិក្នុងការពង្រឹងដំណើរការថវិកា។</p>	<p>គាំទ្រដល់ការបង្កើតភស្តុតាងដោយផ្អែកលើភាពប្រាកដនិយមលើការគណនាថវិកា។</p> <p>អនុវត្តការអង្កេតទាក់ទងនឹងការតាមដានការចំណាយ។</p> <p>គាំទ្រដល់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ។</p>
<p>ការងារទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (IO 2.6)។</p> <p>គាំទ្រដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ រួមមាន ខេត្ត ស្រុក គណកម្មការប្រឹក្សាយោបល់ស្ត្រីនិងកុមារ គណកម្មការកិច្ច</p>	<p>គាំទ្រការកសាងសមត្ថភាពដល់អាជ្ញាធរថ្នាក់ក្រោមជាតិសំខាន់ៗ នៅកម្រិតមូលដ្ឋាន។</p> <p>ផ្សព្វផ្សាយដល់អាជ្ញាធរពីតម្រូវការរបស់ស្ត្រីរងគ្រោះដោយGBV និងជនមានពិការភាព។</p>

<p>ការនារីនិងកុមារ និងការធ្វើវិមជ្ឈការនៃតួនាទីរបស់មន្ទីរ/ ការិយាល័យស្រុកកិច្ចការនារី។</p> <p>គាំទ្រដល់ការរៀបចំផែនការវិនិយោគឃុំ ដែលមានលក្ខណៈ គិតបញ្ចូលកិច្ចការយេនឌ័រ និងបរិយាបន្នពិការភាព។</p>	
<p>ការងារទាក់ទងនឹងដំណើរការផ្សេងៗដូចជា ការអនុវត្តក្រប ខណ្ឌគណនេយ្យភាពសង្គមក្នុងការលើកកម្ពស់ការឆ្លើយតប របស់រដ្ឋាភិបាលទៅនឹងការបញ្ចប់អំពើហិង្សាប្រឆាំងស្ត្រី ប្រកបដោយគណនេយ្យភាព (IO 2.6)។</p>	<p>ការបង្កើនការចូលរួមរបស់អង្គការជនពិការ និងអង្គការសង្គមស៊ីវិល ក្នុងក្របខណ្ឌ គណនេយ្យភាពសង្គមដែលមានស្រាប់។</p>